



ខុមហ្វ្រែល COMFREL

គណៈកម្មាធិការនាយក  
BOARD OF DIRECTORS

- 1.លោក ធីន សារាយ  
Mr. THUN SARAY  
ប្រធានគណៈកម្មាធិការនាយក  
និងជាប្រធាន ADHOC
- 2.លោក សុក សំឡេង  
Mr. SOK Sam Oeun  
អនុប្រធានគណៈកម្មាធិការនាយក  
និងជាប្រធាន CDP
- 3.លោក យ៉ឹម ប៉ូ  
Mr. YIM Po អគ្គនិរ្តេត  
និង ជាប្រធាន CCPCR
- 4.កញ្ញា ស៊ុន ចាន់សែន  
Miss. SUN Chansen  
ប្រធាន KYA
- 5.លោក ម៉ី សារីន  
Mr. MOM Sarin  
នាយក HRCDO
- 6.លោកស្រី ពីង យ៉ុងយ៉ុង  
Ms. PEUNG Yok Hiep
- 7.លោកស្រី ទីន សារាយេត  
Ms. TIV Sarayet  
នាយក WMC
- 8.នាយក CWCC (NA)
- 9.លោក គីម សុចន្ទ  
Mr. KIM Sovann  
នាយក VIGILANCE
- 10.លោក យ៉ុង គីមអេង  
Mr. YONG Kim Eng  
នាយក PDP-Center
- 11.លោក សែន សែត  
Mr. SEN Set
- 12.នាយក LAC (NA)

ស.ប្រ.ក.ព/លេខ ០១/១១ គ.ប.ស.យ/អ.ក

សេចក្តីប្រកាសព័ត៌មាន  
ស្តីពី

វិធីសាស្ត្រនៃការសង្កេតសភា និងតំណាងរាស្ត្រ

ភ្នំពេញ, ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១១

ខុមហ្វ្រែលសូមសម្តែងការស្វាគមន៍ និងរាយការណ៍ខ្ពស់ចំពោះការចាប់អារម្មណ៍លើលទ្ធផលការងាររបស់ខុមហ្វ្រែល ដោយឡែកលើចំនួននៃការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រដែលជាព័ត៌មានត្រឡប់ ឬយោបល់ ដើម្បីកែលម្អរបាយការណ៍ខុមហ្វ្រែលស្តីពីឃ្នាំមើលសភា និងតំណាងរាស្ត្រ។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែលមានប្រសាសន៍ថា "កម្មវិធីរបស់ខុមហ្វ្រែលស្តីពីការសង្កេតសភា និងតំណាងរាស្ត្រគឺផ្តល់របាយការណ៍ដែលបានមកពីការវិភាគ និងការវាយតម្លៃមិនលំអៀង យ៉ាងត្រឹមត្រូវ និងធានាគុណភាពព័ត៌មាន។"

ការប្រមូលព័ត៌មានទាក់ទងតំណាងរាស្ត្រចុះមូលដ្ឋានត្រូវបានបង្កើតឡើងដើម្បីប្រមូលឲ្យបានច្រើនតាមដែលអាចទៅបានពីប្រភពសំខាន់ដូចខាងក្រោម៖

- ក. ពីការិយាល័យតំណាងរាស្ត្រតាមរាជធានី/ខេត្តនីមួយៗ
- ខ. ពីស្នាក់ការគណបក្សជាប់ឆ្នោតនៅតាមរាជធានី/ខេត្តនីមួយៗ
- គ. តាមរយៈការចុះទៅសង្កេតផ្ទាល់របស់អ្នកសង្កេតការណ៍ខុមហ្វ្រែលនៅពេលតំណាងរាស្ត្រចុះមូលដ្ឋាន និង
- ឃ. ប្រព័ន្ធផ្សព្វផ្សាយរួមមាន ទូរទស្សន៍ វិទ្យុ សារព័ត៌មាន និងវេបសាយ។

ខុមហ្វ្រែលសូមរក្សានូវសំណូមពរឲ្យមានការពង្រឹងការិយាល័យតំណាងរាស្ត្រតាមមណ្ឌលរាជធានី/ខេត្ត ដែលជាទីកន្លែងដ៏សំខាន់សម្រាប់ការទំនាក់ទំនងរវាងម្ចាស់ឆ្នោត និងតំណាងរាស្ត្រ ហើយក៏ជាប្រភពព័ត៌មានដ៏សំខាន់នៃការងាររបស់តំណាងរាស្ត្រដល់ប្រជាពលរដ្ឋ។ តាមរយៈការិយាល័យតំណាងរាស្ត្រ ខុមហ្វ្រែលអាចទទួលបានព័ត៌មានឲ្យសុក្រឹតថែមទៀត។

ក្នុងរបាយការណ៍របស់ខុមហ្វ្រែល តែងតែបញ្ជាក់ថា ចំនួនចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រគឺជាចំនួន "យ៉ាងតិច"។ ចំណែកការវិភាគទៅលើចំនួនចុះមូលដ្ឋាន គឺខុមហ្វ្រែលធ្វើការ

វិភាគចំនួនចុះមូលដ្ឋានសរុបរបស់អ្នកតំណាងរាស្ត្រម្នាក់ៗ ហើយផ្តុំព័ត៌មាន/ចំនួនចុះមូលដ្ឋានទាំងនេះ ដាក់តាមគណបក្ស និងគណនាជាមធ្យមក្នុងតំណាងរាស្ត្រម្នាក់ៗរបស់គណបក្សខ្លួន។ ឧទាហរណ៍ គណបក្ស “ក” មានសមាជិកសភា ១០០ រូប ចុះមូលដ្ឋានបាន ៩០០ គណបក្ស “ខ” មានតំណាងរាស្ត្រ ១០ រូប ចុះមូលដ្ឋានបាន ១០០ លើក។ បើទោះបីចំនួនចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្ស “ក” ច្រើនជាង ចំនួនចុះមូលដ្ឋានរបស់តំណាងរាស្ត្រគណបក្ស “ខ” ប៉ុន្តែការវិភាគរបស់យើងក៏បង្ហាញដែរថា ជាមធ្យម តំណាងរាស្ត្រមួយរូបនៃគណបក្ស “ក” (មួយឯកតា) ចុះមូលដ្ឋានបាន ៩ លើក តិចជាងតំណាងរាស្ត្រមួយ រូបនៃគណបក្ស “ខ” ចុះមូលដ្ឋានបាន ១០ លើក។ ក្នុងន័យការវិភាគនេះគ្មានបំណងលំអៀងទៅគណបក្ស ណាមួយទេ។

ជាមួយគ្នានេះ ខុមហ្វ្រែលរីករាយនឹងផ្តល់បទបង្ហាញពីវិធីសាស្ត្រសង្កេតសភា និងតំណាងរាស្ត្រ របស់ខ្លួនពិស្តារទៅកាន់អ្នកពាក់ព័ន្ធនានា ដូចជាតំណាងរាស្ត្រ ឬក៏ជំនួយការរបស់អ្នកតំណាងរាស្ត្រតាម ការស្នើសុំ។ គណៈកម្មាធិការខុមហ្វ្រែលនឹងខិតខំពង្រឹងវិធីសាស្ត្រនៃការធ្វើរបាយការណ៍នេះឲ្យបានកាន់ តែល្អថែមទៀត ហើយសង្ឃឹមថានឹងទទួលបានការសហការកាន់តែល្អពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស ពីអ្នកតំណាងរាស្ត្រ។

គណៈកម្មាធិការខុមហ្វ្រែល បានដំណើរការកម្មវិធី “ការសង្កេតសភា និងតំណាងរាស្ត្រ” តាំងពីនីតិ កាលទី ៣ ដោយធ្វើការសង្កេតការពិភាក្សារបស់អ្នកតំណាងរាស្ត្រក្នុងសម័យប្រជុំសភា ការចុះមូលដ្ឋាន របស់អ្នកតំណាងរាស្ត្រ និងការវិវត្តន៍នានារបស់ស្ថាប័នសភា និងអ្នកតំណាងរាស្ត្រ។ ហើយកម្មវិធីនេះ ក៏ បានចងក្រង និងចេញរបាយការណ៍ប្រចាំឆ្នាំ និងប្រចាំត្រីមាស ឬប្រចាំខែ ដើម្បីជូនព័ត៌មានដល់ម្ចាស់ ឆ្នោតឲ្យដឹងអំពីសកម្មភាពតំណាងរបស់ខ្លួន។ របាយការណ៍ទាំងនេះអាចរកបានតាមរយៈវេបសាយរបស់ ខុមហ្វ្រែល៖ [www.comfrel.org](http://www.comfrel.org), [http://www.comfrel.org/newcomfrel/index.php?option=com\\_mypublications&catid=116&view=list&Itemid=1088](http://www.comfrel.org/newcomfrel/index.php?option=com_mypublications&catid=116&view=list&Itemid=1088)

*សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង:*

លោក **សុខ ពិទ្ធភូ** អ្នកសម្របសម្រួលផ្នែកអង្កេតខុមហ្វ្រែល ទូរស័ព្ទ: ០៨៩ ៥២៥៤៤៦